



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍កម្ពុជា

រូបបន្តអនុវត្ត
ក្នុងសំណុំរឿងរដ្ឋប្បវេណី



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រូបមន្តអនុវត្តសាលដីកា

សាលាឧទ្ធរណ៍ភ្នំពេញ

លេខ

យើង..... ក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ

- បានឃើញ មាត្រា ៣៥៤ មាត្រា ៣៥៥ និងមាត្រា ៣៥៧ នៃក្រមនីតិវិធីរដ្ឋប្បវេណី
- បានឃើញ សាលដីការដ្ឋប្បវេណីលេខ ចុះថ្ងៃទី..... ខែ.....ឆ្នាំ..... របស់
សាលាឧទ្ធរណ៍ភ្នំពេញ
- បានឃើញ លិខិតបញ្ជាក់ការចូលស្ថាពរលេខ ចុះថ្ងៃទី..... ខែ.....ឆ្នាំ..... របស់
សាលាឧទ្ធរណ៍ភ្នំពេញ
- បានឃើញ ពាក្យសុំ ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... របស់ម្ចាស់បំណុលនៃការអនុវត្ត
ឈ្មោះ:..... ដែលមានខ្លឹមសារ ស្នើសុំរូបមន្តអនុវត្តសាលដីការដ្ឋប្បវេណី
លេខ..... ចុះថ្ងៃទី..... ខែ.....ឆ្នាំ..... របស់សាលាឧទ្ធរណ៍ភ្នំពេញ។

សូមបញ្ជាក់អំពីខ្លឹមសារនៃការអនុវត្តដូចខាងក្រោម

ម្ចាស់បំណុលនៃការអនុវត្តឈ្មោះ:..... មានអាសយដ្ឋាន.....
អាចអនុវត្តដោយបង្ខំ តាមខ្លឹមសារនៃសេចក្តីសម្រេចបញ្ចប់(ត្រង់ផ្នែកណាមួយ ឬសេចក្តីសម្រេច
ទាំងមូល) សាលដីការដ្ឋប្បវេណីលេខ ចុះថ្ងៃទី..... ខែ.....ឆ្នាំ..... របស់សាលាឧទ្ធរណ៍
ភ្នំពេញ

ចំពោះកូនបំណុលនៃការអនុវត្តឈ្មោះ:.....មានអាសយដ្ឋាន.....។

**សេចក្តីនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់មកស្ថាប័ននៃ
ការអនុវត្តដោយបង្ខំ ឱ្យអនុវត្តតាមរូបមន្តអនុវត្តនេះ និងឱ្យអង្គការសេដ្ឋកិច្ចសហប្រតិបត្តិ
ជាតិអនុវត្តឱ្យបានសម្រេច បើមានសំណូមពរត្រឹមត្រូវតាមច្បាប់។**

ថ្ងៃ..... ខែ..... ឆ្នាំ.....ស័ក ព.ស.២.....

រាជធានីភ្នំពេញ ថ្ងៃទី..... ខែ..... ឆ្នាំ.....

បានឃើញ
ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ

ក្រឡាបញ្ជី

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



សាលាឧទ្ធរណ៍ក្នុងពេញ
លេខ

លិខិតបញ្ជាក់ការចូលស្ថាពរនៃសាលដីកា

- យើង..... ក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ក្នុងពេញ
- បានឃើញ មាត្រា ១៩៣ មាត្រា ២៥៤ និងមាត្រា ២៧៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី
 - បានឃើញ សំណុំរឿងរដ្ឋប្បវេណីលេខ ចុះថ្ងៃទី..... ខែ.....ឆ្នាំ..... របស់
សាលាឧទ្ធរណ៍ក្នុងពេញ
 - បានឃើញ សាលដីការដ្ឋប្បវេណីលេខ..... ចុះថ្ងៃទី..... ខែ.....ឆ្នាំ..... របស់
សាលាឧទ្ធរណ៍ក្នុងពេញ
 - បានឃើញ របាយការណ៍បញ្ជូនសាលដីកា ចុះថ្ងៃទី.....ខែ.....ឆ្នាំ..... ។
 - បានឃើញ កាលបរិច្ឆេទដែលភាគីនីមួយៗបានទទួលការបញ្ជូនអនុសាសនាសាលដីកា។
 - បានឃើញ ពាក្យសុំ ចុះថ្ងៃទី..... ខែ.....ឆ្នាំ..... របស់ឈ្មោះ:.....
ដែលមានខ្លឹមសារស្នើសុំលិខិតបញ្ជាក់ការចូលស្ថាពរ នៃសាលដីការដ្ឋប្បវេណី
លេខ..... ថ្ងៃទី..... ខែ.....ឆ្នាំ..... របស់សាលាឧទ្ធរណ៍ក្នុងពេញ។

បញ្ជាក់ថា

- ១.សាលដីការដ្ឋប្បវេណីលេខ ថ្ងៃទី..... ខែ.....ឆ្នាំ..... របស់
សាលាឧទ្ធរណ៍ក្នុងពេញ បានចូលស្ថាពរ ចាប់ពីថ្ងៃទី ខែ..... ឆ្នាំ..... រួចហើយ។
- ២.លិខិតបញ្ជាក់ការចូលស្ថាពរនៃសាលដីកានេះ ចេញឱ្យសាមីខ្លួនដើម្បីយកទៅប្រើប្រាស់តាម
ច្បាប់។

បានឃើញ
ប្រធានសាលាឧទ្ធរណ៍ក្នុងពេញ

ថ្ងៃ..... ខែ..... ឆ្នាំ.....ស័ក ព.ស.២.....
រាជធានីភ្នំពេញ ថ្ងៃទី..... ខែ..... ឆ្នាំ.....
ក្រឡាបញ្ជី

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



សាលាឧទ្ធរណ៍ក្នុងពេញ

លេខ.....ក.ប្រ.ខ/២០

ការកំណត់ជាស្ថាពរនូវចំនួនប្រាក់ប្រដាប់ក្តី

-បានឃើញ សំណុំរឿងលេខ:..... ចុះថ្ងៃទី.....ខែ.....ឆ្នាំ..... របស់

សាលាឧទ្ធរណ៍ក្នុងពេញ

-បានឃើញ បញ្ញត្តិមាត្រា ៦៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី ។

-បានឃើញ សាលដីកាស្ថាពរលេខ:..... ចុះថ្ងៃទី.....ខែ.....ឆ្នាំ..... របស់

សាលាឧទ្ធរណ៍ក្នុងពេញ ។

-បានឃើញ ពាក្យសុំកំណត់ជាស្ថាពរនូវចំនួនប្រាក់ប្រដាប់ក្តី ចុះថ្ងៃទី.....ខែ.....ឆ្នាំ.....

របស់ឈ្មោះ:..... ។

-យល់ឃើញថា ប្រាក់ប្រដាប់ក្តី មានដូចនៅក្នុងតារាងឧបសម្ព័ន្ធ ដែលភាគី.....

ឈ្មោះ: បានចំណាយរួចហើយ មានចំនួន.....រៀល

ជាបន្ទុករបស់ភាគី..... តាមអំណាចសាលដីកាស្ថាពរលេខ:.....

ចុះថ្ងៃទី.....ខែ.....ឆ្នាំ..... របស់សាលាឧទ្ធរណ៍ក្នុងពេញ ។

កំណត់

ប្រាក់ប្រដាប់ក្តីចំនួន..... ជាបន្ទុករបស់ភាគី..... ។

ថ្ងៃ..... ខែ..... ឆ្នាំ.....ស័ក ព.ស.២.....

រាជធានីភ្នំពេញ ថ្ងៃទី..... ខែ..... ឆ្នាំ.....

ក្រឡាបញ្ជី

បានឃើញ

ប្រធានសាលាឧទ្ធរណ៍ក្នុងពេញ



សាលាឧទ្ធរណ៍ក្នុងពេញ

**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ**

តារាងឧបសម្ព័ន្ធ

១-បង្កាន់ដៃបង់ប្រាក់លេខ:..... ចុះថ្ងៃទី.....ខែ.....ឆ្នាំ..... របស់.....
ដែលឈ្មោះ: ជាកាតី..... បានបង់ប្រាក់ពន្ធចំនួន
..... ។

២-បង្កាន់ដៃបង់ប្រាក់លេខ:..... ចុះថ្ងៃទី.....ខែ.....ឆ្នាំ..... របស់.....
ដែលឈ្មោះ: ជាកាតី..... បានបង់ប្រាក់ពន្ធចំនួន
..... ។

៣-បង្កាន់ដៃបង់ប្រាក់លេខ:..... ចុះថ្ងៃទី.....ខែ.....ឆ្នាំ..... របស់
សាលាឧទ្ធរណ៍ក្នុងពេញ ដែលឈ្មោះ: ជាកាតី..... បាន
បង់ប្រាក់ពន្ធចំនួន..... ។

ថ្ងៃ..... ខែ..... ឆ្នាំ.....ស័ក ព.ស.២.....

រាជធានីភ្នំពេញ ថ្ងៃទី..... ខែ..... ឆ្នាំ.....

ក្រឡាបស្វី



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រូបមន្តអនុវត្តពិសេស

សាលាឧទ្ធរណ៍ក្នុងពេញ

លេខ

យើង..... ក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ក្នុងពេញ។

- បានឃើញ មាត្រា ៣៥៤ មាត្រា ៣៥៥ មាត្រា ៣៥៦ និងមាត្រា ៣៥៧ នៃក្រមនីតិវិធីរដ្ឋប្បវេណី។
- បានឃើញ សាលដីការរដ្ឋប្បវេណីលេខ ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... របស់សាលាឧទ្ធរណ៍ក្នុងពេញ។
- បានឃើញ លិខិតបញ្ជាក់ការចូលស្ថាពរលេខ ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... របស់សាលាឧទ្ធរណ៍ក្នុងពេញ។
- បានឃើញ របាយការណ៍បញ្ជាក់អំពីលក្ខខណ្ឌ ឬពេលវេលាមិនពិតប្រាកដ (បញ្ជាក់អំពីលក្ខខណ្ឌដែលបានបំពេញ ឬពេលវេលាបានមកដល់)។
- បានឃើញ ពាក្យសុំ ចុះថ្ងៃទី..... ខែ..... ឆ្នាំ២០..... របស់ម្ចាស់បំណុលនៃការអនុវត្តឈ្មោះ:.....(ចំពោះភាគី ឬបុគ្គលក្រៅពីភាគី) ដែលមានខ្លឹមសារស្នើសុំរូបមន្តអនុវត្តសាលដីការរដ្ឋប្បវេណីលេខ..... ចុះថ្ងៃទី..... ខែ..... ឆ្នាំ២០..... របស់សាលាឧទ្ធរណ៍ក្នុងពេញ។
- បានឃើញ សេចក្តីអនុញ្ញាតិរបស់តុលាការ ដែលក្រឡាបញ្ជីស្ថិតនៅ។

សូមបញ្ជាក់អំពីខ្លឹមសារនៃការអនុវត្តដូចខាងក្រោម

ម្ចាស់បំណុលនៃការអនុវត្តឈ្មោះ:..... មានអាសយដ្ឋាន

..... អាចអនុវត្តដោយបង្ខំ តាមខ្លឹមសារនៃសេចក្តីសម្រេចបញ្ចប់(ត្រង់ផ្នែកណាមួយ ឬសេចក្តីសម្រេចទាំងមូល)សាលដីការរដ្ឋប្បវេណីលេខ..... ចុះថ្ងៃទី.....ខែ.....ឆ្នាំ២០..... របស់សាលាឧទ្ធរណ៍ក្នុងពេញ

ចំពោះកូនបំណុលនៃការអនុវត្តឈ្មោះ:.....មានអាសយដ្ឋាន.....

..... ។

សេចក្តីនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់មកស្ថាប័ននៃការអនុវត្តដោយបង្ខំ ឱ្យអនុវត្តតាមរូបមន្តអនុវត្តនេះ និងឱ្យអាជ្ញាធរសេដ្ឋកិច្ចសហប្រតិបត្តិការអន្តរជាតិ ជួយអនុវត្តឱ្យបានសម្រេច បើមានសំណូមពរត្រឹមត្រូវតាមច្បាប់។

ថ្ងៃ..... ខែ..... ឆ្នាំ..... ស័ក ព.ស.២.....
រាជធានីភ្នំពេញ ថ្ងៃទី..... ខែ..... ឆ្នាំ.....

បានឃើញ
ប្រធានសាលាឧទ្ធរណ៍ក្នុងពេញ

ក្រឡាបញ្ជី



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រូបមន្តអនុវត្តដីកាសម្រេច

សាលាឧទ្ធរណ៍ភ្នំពេញ

លេខ ជកខ.២០ យើង..... ក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ភ្នំពេញ។

-បានឃើញ មាត្រា ៣៥៤ មាត្រា ៣៥៥ មាត្រា ៣៥៧ នៃក្រមនីតិវិធីរដ្ឋប្បវេណី។

-បានឃើញ ដីកាសម្រេចលេខ ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... របស់
សាលាឧទ្ធរណ៍ភ្នំពេញ។

-បានឃើញ លិខិតបញ្ជាក់ការចូលស្ថាពរលេខ ចុះថ្ងៃទី..... ខែ..... ឆ្នាំ.....
របស់សាលាឧទ្ធរណ៍ភ្នំពេញ។

-បានឃើញ របាយការណ៍បញ្ជូនដីកា ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... (របស់គូភាគី
ឬភាគីណាមួយ) ។

-បានឃើញ ពាក្យសុំ ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... របស់ម្ចាស់បំណុលនៃ
ការអនុវត្តឈ្មោះ..... ដែលមានខ្លឹមសារ ស្នើសុំរូបមន្តអនុវត្ត
ដីកាសម្រេចលេខ..... ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... របស់
សាលាឧទ្ធរណ៍ភ្នំពេញ។

សូមបញ្ជាក់អំពីខ្លឹមសារនៃការអនុវត្តដូចខាងក្រោម

ម្ចាស់បំណុលនៃការអនុវត្តឈ្មោះ..... មានអាសយដ្ឋាន.....

.....អាចអនុវត្តដោយបង្ខំ តាមខ្លឹមសារនៃសេចក្តីសម្រេចបញ្ចប់(ត្រង់ផ្នែកណា
មួយ ឬសេចក្តីសម្រេចទាំងមូល) ដីកាសម្រេចលេខ ចុះថ្ងៃទី..... ខែ.....
ឆ្នាំ..... របស់សាលាឧទ្ធរណ៍ភ្នំពេញ

ចំពោះកូនបំណុលនៃការអនុវត្តឈ្មោះ..... មានអាសយដ្ឋាន.....

..... ។

**សេចក្តីនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់មកស្ថាប័ននៃ
ការអនុវត្តដោយបង្ខំ ឱ្យអនុវត្តតាមរូបមន្តអនុវត្តនេះ និងឱ្យអាជ្ញាធរសាធារណៈ
ជួយអនុវត្តឱ្យបានសម្រេច បើមានសំណូមពរត្រឹមត្រូវ តាមច្បាប់។**

បានឃើញ

ថ្ងៃ..... ខែ..... ឆ្នាំ..... ស័ក ព.ស.២.....

រាជធានីភ្នំពេញ ថ្ងៃទី..... ខែ..... ឆ្នាំ.....

ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ

ក្រឡាបញ្ជី



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

សាលាឧទ្ធរណ៍ក្នុងពេញ
លេខ

លិខិតបញ្ជាក់ការចូលស្ថាពរនៃដីកាសម្រេច

យើង..... ក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ក្នុងពេញ

- បានឃើញ មាត្រា ២៥៩ មាត្រា ៣០៣ មាត្រា ៣១៤ និងមាត្រា ៣១៥ នៃក្រមនីតិវិធី
រដ្ឋប្បវេណី
- បានឃើញ សំណុំរឿងរដ្ឋប្បវេណីលេខ ចុះថ្ងៃទី..... ខែ.....ឆ្នាំ.....
របស់សាលាឧទ្ធរណ៍ក្នុងពេញ
- បានឃើញ ដីកាសម្រេចលើកពាក្យបណ្តឹងឧទ្ធរណ៍លេខ ចុះថ្ងៃទី.....
ខែ.....ឆ្នាំ..... របស់សាលាឧទ្ធរណ៍ក្នុងពេញ
- បានឃើញ របាយការណ៍បញ្ជូនដីកា ចុះថ្ងៃទី.....ខែ.....ឆ្នាំ..... (របស់គូភាគី ឬ
ភាគីណាមួយ) ។
- បានឃើញ ពាក្យសុំចុះថ្ងៃទី.....ខែ.....ឆ្នាំ..... របស់ឈ្មោះ..... ដែល
មានខ្លឹមសារ ស្នើសុំលិខិតបញ្ជាក់ការចូលស្ថាពរនៃដីកាសម្រេចលេខ.....
ថ្ងៃទី..... ខែ.....ឆ្នាំ..... របស់សាលាឧទ្ធរណ៍ក្នុងពេញ។

បញ្ជាក់ថា

- ១.ដីកាសម្រេចលេខ ចុះថ្ងៃទី..... ខែ.....ឆ្នាំ.....របស់សាលាឧទ្ធរណ៍
ក្នុងពេញ បានចូលស្ថាពរ ចាប់ពីថ្ងៃទី ខែ..... ឆ្នាំ..... រួចហើយ។
- ២.លិខិតបញ្ជាក់ការចូលស្ថាពរនៃដីកានេះ ចេញឱ្យសាមីខ្លួនដើម្បីយកទៅប្រើប្រាស់តាមច្បាប់។

បានឃើញ
ប្រធានសាលាឧទ្ធរណ៍ក្នុងពេញ

ថ្ងៃ..... ខែ..... ឆ្នាំ.....ស័ក ព.ស.២.....
រាជធានីភ្នំពេញ ថ្ងៃទី..... ខែ..... ឆ្នាំ.....
ក្រឡាបញ្ជី



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រូបមន្តអនុវត្តដីកាសម្រេចរក្សាការពារ

សាលាឧទ្ធរណ៍ក្នុងតំបន់
លេខ ជកខ.២០

យើង..... ក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ក្នុងតំបន់

- បានឃើញ មាត្រា ៣៥៤ មាត្រា ៣៥៥ មាត្រា ៣៥៧ និងមាត្រា ៥៦២ កថាខណ្ឌទី១ វាក្យខណ្ឌទី២ នៃក្រមនីតិវិធីរដ្ឋប្បវេណី។
- បានឃើញ ដីកាសម្រេចលេខ ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... របស់សាលាឧទ្ធរណ៍ក្នុងតំបន់។
- បានឃើញ ពាក្យសុំ ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... របស់ម្ចាស់បំណុលនៃការអនុវត្តឈ្មោះ..... ដែលមានខ្លឹមសារ ស្នើសុំរូបមន្តអនុវត្តដីកាសម្រេចរក្សាការពារលេខ..... ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... របស់សាលាឧទ្ធរណ៍ក្នុងតំបន់។

សូមបញ្ជាក់អំពីខ្លឹមសារនៃការអនុវត្តដូចខាងក្រោម

ម្ចាស់បំណុលនៃការអនុវត្តឈ្មោះ.....មានអាសយដ្ឋាន..... អាចអនុវត្តដោយបង្ខំ តាមខ្លឹមសារនៃសេចក្តីសម្រេចបញ្ចប់(ត្រង់ផ្នែកណាមួយ ឬសេចក្តីសម្រេចទាំងមូល)ដីកាសម្រេចលេខ..... ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... របស់សាលាឧទ្ធរណ៍ក្នុងតំបន់

ចំពោះកូនបំណុលនៃការអនុវត្តឈ្មោះ.....មានអាសយដ្ឋាន..... ។

សេចក្តីនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់មកស្ថាប័ននៃការអនុវត្តដោយបង្ខំ ឱ្យអនុវត្តតាមរូបមន្តអនុវត្តនេះ និងឱ្យអាជ្ញាធរសាធារណៈជួយអនុវត្តឱ្យបានសម្រេច បើមានសំណូមពរត្រឹមត្រូវ តាមច្បាប់។

បានឃើញ
ប្រធានសាលាឧទ្ធរណ៍ក្នុងតំបន់

ថ្ងៃ..... ខែ..... ឆ្នាំ.....ស័ក ព.ស.២.....
រាជធានីភ្នំពេញ ថ្ងៃទី..... ខែ..... ឆ្នាំ.....
ក្រឡាបញ្ជី



សាលាឧទ្ធរណ៍កម្ពុជា

លេខ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រូបមន្តអនុវត្តកំណត់ហេតុសវនាការ

យើង..... ក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍កម្ពុជា

-បានឃើញ មាត្រា ២២២ មាត្រា ៣៥៤ មាត្រា ៣៥៥ និងមាត្រា ៣៥៧ នៃក្រមនីតិវិធី
រដ្ឋប្បវេណី

-បានឃើញ សំណុំរឿងរដ្ឋប្បវេណីលេខ..... ចុះថ្ងៃទី..... ខែ..... ឆ្នាំ.....
របស់សាលាឧទ្ធរណ៍កម្ពុជា

-បានឃើញ កំណត់ហេតុសវនាការ ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... របស់
សាលាឧទ្ធរណ៍កម្ពុជា

-បានឃើញ ពាក្យសុំ ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... របស់ឈ្មោះ:..... ។

សូមបញ្ជាក់អំពីខ្លឹមសារនៃការអនុវត្តដូចខាងក្រោម

ម្ចាស់បំណុលនៃការអនុវត្តឈ្មោះ:.....មានអាសយដ្ឋាន.....
.....អាចអនុវត្តដោយបង្ខំ តាមខ្លឹមសារនៃកំណត់ហេតុសវនាការចុះថ្ងៃទី..... ខែ.....
ឆ្នាំ..... របស់សាលាឧទ្ធរណ៍កម្ពុជា (ត្រង់ចំណុចណាមួយ ឬចំណុចទាំងមូល) ។

ចំពោះកូនបំណុលនៃការអនុវត្តឈ្មោះ:.....មានអាសយដ្ឋាន.....
.....។

**សេចក្តីនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់មកស្ថាប័ននៃ
ការអនុវត្តដោយបង្ខំ ឱ្យអនុវត្តតាមរូបមន្តអនុវត្តនេះ និងឱ្យអនុវត្តសេចក្តីនេះ
ដោយអនុវត្តឱ្យបានសម្រេច បើមានសំណូមពរត្រឹមត្រូវ តាមច្បាប់។**

បានឃើញ
ប្រធានសាលាឧទ្ធរណ៍កម្ពុជា

ថ្ងៃ..... ខែ..... ឆ្នាំ.....ស័ក ព.ស.២.....
រាជធានីភ្នំពេញ ថ្ងៃទី..... ខែ..... ឆ្នាំ.....
ក្រឡាបញ្ជី



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សាលាឧទ្ធរណ៍ក្នុងពេញ

លេខ

លិខិតបញ្ជាក់ការចូលស្ថាពរនៃដីកាសម្រេច
លើកបណ្តឹងជំទាស់

យើង..... ក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ក្នុងពេញ

-បានឃើញ មាត្រា ២៥៩ និងមាត្រា ៣០៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី

-បានឃើញ សំណុំរឿងរដ្ឋប្បវេណីលេខ ចុះថ្ងៃទី..... ខែ..... ឆ្នាំ.....
របស់សាលាឧទ្ធរណ៍ក្នុងពេញ

-បានឃើញ ដីកាសម្រេចលើកពាក្យបណ្តឹងជំទាស់លេខ ចុះថ្ងៃទី.....
ខែ..... ឆ្នាំ..... របស់សាលាឧទ្ធរណ៍ក្នុងពេញ

-បានឃើញ របាយការណ៍បញ្ជូនដីកា ចុះថ្ងៃទី.....ខែ.....ឆ្នាំ..... (របស់គូភាគី
ឬភាគីណាមួយ) ។

-បានឃើញ ពាក្យសុំ ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... របស់ឈ្មោះ.....
ដែលមានខ្លឹមសារ ស្នើសុំលិខិតបញ្ជាក់ការចូលស្ថាពរនៃដីកាសម្រេចលេខ.....
ថ្ងៃទី..... ខែ..... ឆ្នាំ..... របស់សាលាឧទ្ធរណ៍ក្នុងពេញ។

បញ្ជាក់ថា

១.ដីកាសម្រេចលើកពាក្យបណ្តឹងជំទាស់លេខ ចុះថ្ងៃទី..... ខែ.....
ឆ្នាំ..... របស់សាលាឧទ្ធរណ៍ក្នុងពេញ បានចូលស្ថាពរ ចាប់ពីថ្ងៃទី ខែ..... ឆ្នាំ.....
រួចហើយ។

២.លិខិតបញ្ជាក់ការចូលស្ថាពរនៃដីកានេះ ចេញឱ្យសាមីខ្លួនដើម្បីយកទៅប្រើប្រាស់តាមច្បាប់។

បានឃើញ
ប្រធានសាលាឧទ្ធរណ៍ក្នុងពេញ

ថ្ងៃ..... ខែ..... ឆ្នាំ.....ស័ក ព.ស.២.....
រាជធានីភ្នំពេញ ថ្ងៃទី..... ខែ..... ឆ្នាំ.....
ក្រឡាបញ្ជី

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



សាលាឧទ្ធរណ៍ក្នុងពេញ

លេខ

លិខិតបញ្ជាក់ការចូលស្ថាពរនៃដីកាសម្រេច
លើកមណ្ឌីលឧទ្ធរណ៍

យើង..... ក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ក្នុងពេញ

-បានឃើញ មាត្រា ៧៨ មាត្រា ២៧៣ មាត្រា ៣០៣ និងមាត្រា ៣០៤ នៃក្រមនីតិវិធី
រដ្ឋប្បវេណី

-បានឃើញ សំណុំរឿងរដ្ឋប្បវេណីលេខ ចុះថ្ងៃទី..... ខែ.....ឆ្នាំ.....
របស់សាលាឧទ្ធរណ៍ក្នុងពេញ

-បានឃើញ ដីកាសម្រេចលើកពាក្យបណ្តឹង ឧទ្ធរណ៍លេខ..... ចុះថ្ងៃទី..... ខែ.....
ឆ្នាំ..... របស់សាលាឧទ្ធរណ៍ក្នុងពេញ

-បានឃើញ របាយការណ៍បញ្ជូនដីកា ចុះថ្ងៃទី.....ខែ.....ឆ្នាំ..... (របស់គូភាគី ឬ
ភាគីណាមួយ) ។

-បានឃើញ ពាក្យសុំ ចុះថ្ងៃទី..... ខែ.....ឆ្នាំ..... របស់ឈ្មោះ.....
ដែលមានខ្លឹមសារ ស្នើសុំលិខិតបញ្ជាក់ការចូលស្ថាពរនៃដីកាសម្រេចលេខ.....
ថ្ងៃទី..... ខែ.....ឆ្នាំ..... របស់សាលាឧទ្ធរណ៍ក្នុងពេញ។

បញ្ជាក់ថា

១.ដីកាសម្រេចលើកពាក្យបណ្តឹង ឧទ្ធរណ៍លេខ..... ចុះថ្ងៃទី..... ខែ.....
ឆ្នាំ..... របស់សាលាឧទ្ធរណ៍ក្នុងពេញ បានចូលស្ថាពរ ចាប់ពីថ្ងៃទី ខែ..... ឆ្នាំ.....
រួចហើយ។

២.លិខិតបញ្ជាក់ការចូលស្ថាពរនៃដីកានេះ ចេញឱ្យសាមីខ្លួនដើម្បីយកទៅប្រើប្រាស់តាមច្បាប់។

បានឃើញ

ប្រធានសាលាឧទ្ធរណ៍ក្នុងពេញ

ថ្ងៃ..... ខែ..... ឆ្នាំ.....ស័ក ព.ស.២.....

រាជធានីភ្នំពេញ ថ្ងៃទី..... ខែ..... ឆ្នាំ.....

ក្រឡាបញ្ជី



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សាលាឧទ្ធរណ៍ភ្នំពេញ

លេខ

ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ

ជម្រាបជូន

ឈ្មោះ:.....អាសយដ្ឋាននៅភូមិ.....
ឃុំ/សង្កាត់.....ស្រុក/ខណ្ឌ.....ខេត្ត/រាជធានី.....។

កម្មវត្ថុ: -សេចក្តីតបនឹងពាក្យសុំរូបមន្តអនុវត្ត (ដីកាសម្រេច) ។

យោង: -សំណុំរឿងរដ្ឋប្បវេណី (ដីកាសម្រេច) លេខ.....ចុះថ្ងៃទី.....ខែ.....ឆ្នាំ.....
របស់សាលាឧទ្ធរណ៍ភ្នំពេញ
-ដីកាសម្រេចលេខ..... ចុះថ្ងៃទី.....ខែ.....ឆ្នាំ.....របស់សាលាឧទ្ធរណ៍ភ្នំពេញ
-ពាក្យសុំរូបមន្តអនុវត្ត ចុះថ្ងៃទី..... របស់ឈ្មោះ:

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបលោក/លោកស្រីជ្រាបថា ដីកាសម្រេច
លេខ.....ចុះថ្ងៃទី.....ខែ.....ឆ្នាំ.....របស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលបានចូលស្ថាពរ
កាលពីថ្ងៃទី.....ខែ.....ឆ្នាំ..... សាលាឧទ្ធរណ៍ភ្នំពេញ មិនអាចផ្តល់រូបមន្តអនុវត្ត តាមពាក្យ
សុំបានទេ ព្រោះថាដីកាសម្រេចស្ថាពរនេះ ពុំមែនជាលិខិតអនុវត្តដែលមានបញ្ញត្តិក្នុង មាត្រា
៣៥០ កថាខណ្ឌទី២ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឡើយ។

អាស្រ័យហេតុនេះ សូមលោក/លោកស្រី ជ្រាបជាព័ត៌មាន។

សូមលោក/លោកស្រី ទទួលនូវការរាប់អានអំពីខ្ញុំ។

ថ្ងៃ..... ខែ..... ឆ្នាំ.....ស័ក ព.ស.២.....
រាជធានីភ្នំពេញ ថ្ងៃទី..... ខែ..... ឆ្នាំ.....

ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សាលាឧទ្ធរណ៍ភ្នំពេញ

លេខ

ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ

ជម្រាបជូន

ឈ្មោះ:.....អាសយដ្ឋាននៅភូមិ.....
ឃុំ/សង្កាត់.....ស្រុក/ខណ្ឌ.....ខេត្ត/រាជធានី.....។

កម្មវត្ថុ: -សេចក្តីតបនឹងពាក្យសុំរូបមន្តអនុវត្ត (សាលដីកា) ។

យោង: -សំណុំរឿងរដ្ឋប្បវេណី (សាលដីកា) លេខ.....ចុះថ្ងៃទី.....ខែ.....ឆ្នាំ.....
របស់សាលាឧទ្ធរណ៍ភ្នំពេញ
-សាលដីកាលេខ..... ចុះថ្ងៃទី.....ខែ.....ឆ្នាំ.....របស់សាលាឧទ្ធរណ៍ភ្នំពេញ
-ពាក្យសុំរូបមន្តអនុវត្ត ចុះថ្ងៃទី..... របស់ឈ្មោះ:

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបលោក/លោកស្រីជ្រាបថា សាលដីកាលេខ
.....ចុះថ្ងៃទី.....ខែ.....ឆ្នាំ.....របស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលបានចូលស្ថាពរកាល
ពីថ្ងៃទី.....ខែ.....ឆ្នាំ..... សាលាឧទ្ធរណ៍ភ្នំពេញ មិនអាចផ្តល់រូបមន្តអនុវត្ត តាមពាក្យ សុំ
បានទេ ព្រោះថា សាលដីកាស្ថាពរនេះ ពុំមែនជាលិខិតអនុវត្តដែលមានបញ្ញត្តិក្នុង មាត្រា
៣៥០ កថាខណ្ឌទី២ នៃក្រមនីតិវិធីរដ្ឋប្បវេណី ឡើយ។

អាស្រ័យហេតុនេះ សូមលោក/លោកស្រី ជ្រាបជាព័ត៌មាន។

សូមលោក/លោកស្រី ទទួលនូវការរាប់អានអំពីខ្ញុំ។

ថ្ងៃ..... ខែ..... ឆ្នាំ.....ស័ក ព.ស.២.....
រាជធានីភ្នំពេញ ថ្ងៃទី..... ខែ..... ឆ្នាំ.....

ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សាលាឧទ្ធរណ៍ភ្នំពេញ

លេខ

ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ

ជម្រាបជូន

ឈ្មោះ:.....អាសយដ្ឋាននៅភូមិ.....
ឃុំ/សង្កាត់.....ស្រុក/ខណ្ឌ.....ខេត្ត/រាជធានី.....។

កម្មវត្ថុ: -សេចក្តីតបនឹងពាក្យសុំរូបមន្តអនុវត្ត (ដីកាសម្រេចរក្សាការពារ) ។

យោង: -សំណុំរឿងរដ្ឋប្បវេណី (រក្សាការពារ) លេខ.....ចុះថ្ងៃទី.....ខែ.....ឆ្នាំ.....
របស់សាលាឧទ្ធរណ៍ភ្នំពេញ

-ដីកាសម្រេចលេខ..... ចុះថ្ងៃទី.....ខែ.....ឆ្នាំ.....របស់សាលាឧទ្ធរណ៍ភ្នំពេញ

-ពាក្យសុំរូបមន្តអនុវត្ត ចុះថ្ងៃទី..... របស់ឈ្មោះ:

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបលោក/លោកស្រីជ្រាបថា ដីកាសម្រេច
លេខ.....ចុះថ្ងៃទី.....ខែ.....ឆ្នាំ.....របស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលបានចូលស្ថាពរ
កាលពីថ្ងៃទី.....ខែ.....ឆ្នាំ..... សាលាឧទ្ធរណ៍ភ្នំពេញ មិនអាចផ្តល់រូបមន្តអនុវត្ត តាមពាក្យ
សុំបានទេ ព្រោះថា ដីកាសម្រេចស្ថាពរនេះ ពុំមែនជាលិខិតអនុវត្តដែលមានបញ្ញត្តិក្នុង **មាត្រា
៥៦២ កថាខណ្ឌទី១** នៃក្រមនីតិវិធីរដ្ឋប្បវេណី ឡើយ។

អាស្រ័យហេតុនេះ សូមលោក/លោកស្រី ជ្រាបជាព័ត៌មាន។

សូមលោក/លោកស្រី ទទួលនូវការរាប់អានអំពីខ្ញុំ។

ថ្ងៃ..... ខែ..... ឆ្នាំ.....ស័ក ព.ស.២.....

រាជធានីភ្នំពេញ ថ្ងៃទី..... ខែ..... ឆ្នាំ.....

ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ